



ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបតើសេន
CHIP MONG INSEE CEMENT CORPORATION



**បទ្ទាន់ដែលទទួលបានការសុំចុះឈ្មោះជាបេក្ខជនប្រឡូងជ្រើសរើសចូលរៀន
ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឆ្នាំសិក្សា ២០១៨- ២០១៩**
ឯកទេស៖ បរិក្ខារឧស្សាហកម្ម

គោត្តនាម និងនាម:.....ភេទ.....សញ្ជាតិ.....
ឈ្មោះជាអក្សរឡាតាំង (សរសេរជាអក្សរធំ):.....
ថ្ងៃ ខែ ឆ្នាំ កំណើត:.....
ទីកន្លែងកំណើត:.....
មកពីសាលា/វិទ្យាល័យ:.....ខេត្ត/រាជធានី.....
អាសយដ្ឋានបច្ចុប្បន្ន:.....
ទូរស័ព្ទទំនាក់ទំនង:.....
ថ្ងៃទី.....ខែ.....ឆ្នាំ២០.....
ហត្ថលេខា និងឈ្មោះសាមីជន

រូបថត
៤x៦

បេក្ខជនត្រូវបង្ហាញបង្កាន់ដៃនេះរាល់ពេលប្រឡងជាចាំបាច់



ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបតើសេន
CHIP MONG INSEE CEMENT CORPORATION



**បទ្ទាន់ដែលទទួលបានការសុំចុះឈ្មោះជាបេក្ខជនប្រឡូងជ្រើសរើសចូលរៀន
ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឆ្នាំសិក្សា ២០១៨- ២០១៩**
ឯកទេស៖ បរិក្ខារឧស្សាហកម្ម

គោត្តនាម និងនាម:.....ភេទ.....សញ្ជាតិ.....
ឈ្មោះជាអក្សរឡាតាំង (សរសេរជាអក្សរធំ):.....
ថ្ងៃ ខែ ឆ្នាំ កំណើត:.....
ទីកន្លែងកំណើត:.....
មកពីសាលា/វិទ្យាល័យ:.....ខេត្ត/រាជធានី.....
អាសយដ្ឋានបច្ចុប្បន្ន:.....
ទូរស័ព្ទទំនាក់ទំនង:.....
ថ្ងៃទី.....ខែ.....ឆ្នាំ២០.....
ហត្ថលេខា និងឈ្មោះសាមីជន

រូបថត
៤x៦

បេក្ខជនត្រូវបង្ហាញបង្កាន់ដៃនេះរាល់ពេលប្រឡងជាចាំបាច់

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបតើរេសិន
CHIP MONG INSEE CEMENT CORPORATION



ពាក្យសុំចុះឈ្មោះជាបេក្ខជនប្រឡងជ្រើសរើសចូលរៀន
ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នាំសិក្សា ២០១៨- ២០១៩
ឯកទេស៖ បរិក្ខារឧស្សាហកម្ម

ខ្ញុំបាទ/នាងខ្ញុំ ឈ្មោះ៖..... ភេទ..... ជនជាតិ..... សញ្ជាតិ.....
 ឈ្មោះជាអក្សរឡាតាំង (សរសេរជាអក្សរធំ)៖..... កើតថ្ងៃទី.....ខែ.....ឆ្នាំ.....
 ទីកន្លែងកំណើត៖ ភូមិ..... ឃុំ/សង្កាត់.....
 ស្រុក/ខណ្ឌ..... ខេត្ត/រាជធានី.....
 មកពីសាលា/វិទ្យាល័យ៖..... ខេត្ត/រាជធានី.....
 អាសយដ្ឋានអចិន្ត្រៃយ៍៖.....
 អាសយដ្ឋានបច្ចុប្បន្ន៖.....
 លេខទូរស័ព្ទ៖.....

សូមគោរពជូន

លោក អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបតើរេសិន

ខ្ញុំបាទ/នាងខ្ញុំសូមគោរព **លោក អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបតើរេសិន** មេត្តា
 ចុះឈ្មោះខ្ញុំបាទ/នាងខ្ញុំក្នុងបញ្ជីបេក្ខជនប្រឡងជ្រើសរើសចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស
 បរិក្ខារឧស្សាហកម្ម សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ ដោយក្តីអនុគ្រោះ។
 សូមលោក **លោក អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបតើរេសិន** មេត្តាទទួលនូវសេចក្តីគោរពដ៏
 ខ្ពង់ខ្ពស់អំពីខ្ញុំបាទ-នាងខ្ញុំ

សូមភ្ជាប់មកជាមួយនូវ៖

- | | | |
|---|----|--------|
| ១- បង្កាន់ដៃទទួលពាក្យសុំចុះឈ្មោះជាបេក្ខជនប្រឡងជ្រើសរើស (មានគំរូ) | ០១ | ច្បាប់ |
| ២- ពាក្យសុំចុះឈ្មោះជាបេក្ខជនប្រឡងជ្រើសរើសចូលរៀន | ០១ | ច្បាប់ |
| ៣- ជីវប្រតិសង្ខេប (មានគំរូ) | ០១ | ច្បាប់ |
| ៤- សំបុត្រកំណើត (ថតចម្លង) | ០១ | ច្បាប់ |
| ៥- វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ (បញ្ជាក់បានចម្លងត្រឹមត្រូវ) | ០១ | ច្បាប់ |

កំពត ថ្ងៃទី.....ខែ.....ឆ្នាំ២០.....

ហត្ថលេខា និងឈ្មោះសាមីជន

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ជំនួយសង្គមសេដ្ឋកិច្ច

រូបថត
៤x៦

ក. ព័ត៌មានផ្ទាល់ខ្លួន

- គោត្តនាម និងនាមៈ ជាអក្សរឡាតាំងៈ.....
 - ភេទ..... ជនជាតិ..... សញ្ជាតិ..... ថ្ងៃខែឆ្នាំកំណើត.....
 - ទីកន្លែងកំណើតៈ ភូមិ..... ឃុំ/សង្កាត់..... ស្រុក/ខណ្ឌ..... ខេត្ត/រាជធានី.....

ខ. ស្ថានភាពគ្រួសារៈ

នៅលើវ រៀបការ ពោះម៉ាយ/មេម៉ាយ ផ្សេងៗ.....
 - ប្តី/ប្រពន្ធឈ្មោះ..... មុខរបរ..... ទីកន្លែង..... កូនបង្កើត..... នាក់

គ. លេខសង្គមសេដ្ឋកិច្ច

- ផ្ទះលេខ..... ផ្លូវលេខ..... ភូមិ..... ឃុំ/សង្កាត់..... ស្រុក/ខណ្ឌ..... ខេត្ត/រាជធានី.....
 - លេខទូរស័ព្ទទំនាក់ទំនងៈ..... អ៊ីម៉ែលៈ.....

ឃ. រំពឹងគ្រួសារ

- ឪពុកឈ្មោះ..... អាយុ..... ឆ្នាំ មុខរបរ..... លេខទូរស័ព្ទ.....
 - ម្តាយឈ្មោះ..... អាយុ..... ឆ្នាំ មុខរបរ..... លេខទូរស័ព្ទ.....
 ទីលំនៅបច្ចុប្បន្នៈ ភូមិ..... ឃុំ/សង្កាត់..... ស្រុក/ខណ្ឌ..... ខេត្ត/រាជធានី.....
 - អាណាព្យាបាលឈ្មោះ..... អាយុ..... ឆ្នាំ មុខរបរ..... លេខទូរស័ព្ទ.....
 ទីលំនៅបច្ចុប្បន្នៈ ភូមិ..... ឃុំ/សង្កាត់..... ស្រុក/ខណ្ឌ..... ខេត្ត/រាជធានី.....
 - បងប្អូនបង្កើតចំនួន..... នាក់ ស្រី..... នាក់

ឈ្មោះ	ភេទ	អាយុ	មុខរបរ	ទីកន្លែង	លេខទូរស័ព្ទ

ង. រំពឹងការសិក្សា

កម្រិតថ្នាក់	ឈ្មោះសាលារៀន	ខេត្ត/រាជធានី	ពីឆ្នាំណាដល់ឆ្នាំណា	សញ្ញាបត្រទទួលបាន	និទ្ទេសរួម
បឋមសិក្សា					
បឋមភូមិ					
ទុតិយភូមិ					

ខ្ញុំបាទ/នាងខ្ញុំ សូមធានាថា ជីវប្រវត្តិសង្ខេបផ្ទាល់ខ្លួនខាងលើពិតជាត្រឹមត្រូវគតតែឯងបន្តិ បើខុសពីការពិត ខ្ញុំបាទ/នាងខ្ញុំ សូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។

កំពត ថ្ងៃទី.....ខែ.....ឆ្នាំ២០.....
 ហត្ថលេខា និងឈ្មោះសាមីជន